

ប្រាណ
សិទិ
គរោនអូម៉ែត្រមេនីតិវិធីសារជី ៣ ឆ្នើ
ទិសោចនកម្មប៊ិសនិសញ្ញាធិកាត
និទ្ទេយក្រុងប្រព័ន្ធផ្លូវការ
និងការអនុវត្ត

មាត្រា ១..-

អនុម័តយល់ព្រមទាំងពិធីសារទី ៣ ធ្វើក្នុងកម្ពុជាសន្តិសញ្ញាមិត្តភាព និងសហប្រតិបត្តិ-
ការនៃអាសីអាគ្រួយ ដែលបានចុះហត្ថលេខាទីក្រុងហាមុយ ប្រទេសព្រៃតណាម នាថ្ងៃទី ២៣
ខែ កក្កដា ឆ្នាំ ២០១០ ហើយដែលមានអត្ថបទទាំងស្រួលដ្ឋាប់មកដាម្មួយនេះ។

មាត្រា ២..-

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបន្ទាក់នឹងកិច្ច ដើម្បីអនុវត្តពិធីសារនេះ។

ធ្វើនៅព្រះបរិមាណក្នុងពេលវេលានាថ្ងៃទី ៤១ ខែ មីនា ឆ្នាំ ២០១១

ព្រះបាស្ត្រនេះ និងព្រះរាជក្រឹតា

ពន្ធនាគារ ១១០៧. ៩ ៤៤

និងក្រុម សិហមុនិ

បានយកសេចក្តីក្រាបបង្កើតុលាត្រូយ

សូមទ្វាយព្រះបាស្ត្រលេខាត្រះមហាក្សត្រ

នាយករដ្ឋមន្ត្រី

បានក្រុម

សម្រាប់បង្កើតុលាត្រូយ ឬនៅ នៃសាធារណៈ

បានដើម្បីនិងសម្រាប់អត្ថមហាសេវាបឋិតិកែដោ ហើយ សិន

នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ខែនាយករដ្ឋមន្ត្រី ដើម្បីក្រសួងការបរឡេស និងសហប្រតិបត្តិការអន្តរជាតិ

បានក្រុម

ឯការ ធម៌ទូទៅ លេខ: ៩ ៤១ ០.ល

ទីផ្សារទូទៅ

រាជរដ្ឋាភិបាល នាថ្ងៃទី ៤១ ខែ មីនា ឆ្នាំ ២០១១

ឯការ ធម៌ទូទៅ

អ្នកប្រើប្រាស់

តិចសារណិត

ចិត្តទិន្នន័យសង្គមប៊ីទី ៤ ថ្ងៃ ទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៣

ប្រើយណែជាយសាស្ត្រីម

ព្រះរាជាណាចក្រកម្ពុជា

សាធារណរដ្ឋបណ្តុះមេស្តី

សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតខ្លាង

ម៉ាទ្រូស្តី

សហភាពមិយាន់ម៉ារ

សាធារណរដ្ឋប្រើប្រាស់ពីនិង

សាធារណរដ្ឋសង្គមនិយមរៀបចំ

**សាធារណរដ្ឋសង្គមនិយមរៀបចំ
Commonwealth នៃអ្នក្រោលី**

សាធារណរដ្ឋប្រជាមានិតបង់ក្រាប់ដែល

សាធារណរដ្ឋប្រជាមានិតចិន

សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យក្នុង

សាធារណរដ្ឋបារាំង

សាធារណរដ្ឋតំណែង

ជុំនឹង

មុងលេក្ខលី

ណូវិលហ្មូឡូង

សាធារណរដ្ឋអូស្សាមចាតិស្សាន

ចាតិក្នុងរីណោ

សាធារណរដ្ឋក្រុង

សហព័ន្ធស្តី

សាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្ថិតុលអ្នក

សាធារណរដ្ឋប្រជាធិបតេយ្យនឹមួយនូវស្ថិតុលអ្នក

សាធារណរដ្ឋទូរគី

សហរដ្ឋអាមេរិក

នៅថ្ងៃនេះទទួលស្ថាល់ជាការគោលទេសខ្លួន:

ក្នុងគោលបំណង ដើម្បីធានាថាមានការឱ្យកំណត់សម្របសំរាប់កិច្ចសហប្រតិបត្តិការដោម្បួយ
បណ្តុប្រជាធិទេស ដែលស្ថិតុលអ្នកទាំងក្នុង និងក្រោតចំបន់អាសុវាក្សេយ៉ែជាពិសេសប្រទេសជិត
ខាងនៅតំបន់អាសុវាក្សេយ៉ែ ក៏ដូចជាបណ្តុការអង្គភាពចំបន់ ដែលមានសមាជិករបស់ខ្លួនជាជាមិបតេយ្យតែ
បុណ្យការណ៍ ។

ដោយពិចារណាឌីកចាញេណ្ឌ ៥ នៃបុញ្ញភាព របស់សន្តិសញ្ញាវិត្តការ និងសហប្រតិបត្តិការនៅ
អាសុវាក្សេយ៉ែ ដែលបានធ្វើឡើងដោយបាន ទីត្រូវការណ៍ នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៩ (ប្រចាំពីរពាណិជ្ជកម្ម៖
នៅថ្ងៃបោកចា សន្តិសញ្ញាវិត្តការ) ដែលសំដែងចំពោះសេចក្តីផ្តើមការកិច្ចសហប្រតិបត្តិការដោម្បួយបណ្តុ
ប្រទេសដែលស្ថិតុលអ្នកទាំងអស់ ទាំងក្នុង និងក្រោតចំបន់អាសុវាក្សេយ៉ែ ក្នុងការបន្ទាន់រាយការណ៍សន្តិសញ្ញាវិត្ត
ស្ថិតុលអ្នក និងការសិក្សាអនុម័យបស់ពិភពលោក ។

ព្រមព្រឹងត្រាណីមាត្រា ដូចខាងក្រោមនេះ:

មាត្រា ១

មាត្រា ១៤ កចាញេណ្ឌ នៃសន្តិសញ្ញាវិត្តការ ត្រូវធ្វើនៅធនកម្ម ដូចតទៅ:

“សន្តិសញ្ញានេះ ត្រូវបើកឱ្យដឹងដោយក្រោតចំបន់អាសុវាក្សេយ៉ែ និងអង្គភាពក្រោតចំបន់នានា ដែលមាន
សមាជិករបស់ខ្លួនជាជាមិបតេយ្យតែបុណ្យការណ៍ទូលរូមក្នុងសន្តិសញ្ញានេះ ដោយត្រូវមានការយល់ព្រមពីគ្រប់
រដ្ឋទាំងអស់ក្នុងអាសុវាក្សេយ៉ែដូចជា ប្រើប្រាស់ការណ៍សាធារណរដ្ឋសង្គម ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋសង្គមនិង
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតខ្លាង ម៉ាឡូស៊ី សហរដ្ឋមិយ៉ាន់ម៉ា សាធារណរដ្ឋបីនីតិ៍និង
សាធារណរដ្ឋសិង្ឋបុរី ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមព្រះពេជ្យ” ។

មាត្រា ២

មាត្រា ១៤ កចាញេណ្ឌ នៃសន្តិសញ្ញាវិត្តការ ត្រូវធ្វើនៅធនកម្ម ដូចតទៅ:

“ទទះដោយមាក់ដោយ មាត្រានេះត្រូវអនុវត្តឡើងដើម្បីជាបាទាកំបត្រិបត្រិបខុសៗពាមួយ និងស្ថិតនៅក្រោតបន្ថែមអាសីអាគ្រឹយ៍ ពេក្យុងករណីដែលដឹងបត្រិបខុសៗនៅពាក់ពីដោយដ្ឋានលីកុងដែល និងត្រូវដោះស្រាយតាមរយៈជីវិករារតំបន់ពេបូណ្ណារ៉ា ។

មាត្រា ៣

ពីធនាគារនេះត្រូវដាក់ក្នុងការដែលសង្គាល់ រួមមិនត្រូវដារមាយនៅថ្ងៃដែលលិខិត្តបករណីផងលេករាយត្រូវធានដាក់តំណែងដោយភាគីបត្រិបខុសៗនៅក្នុងក្រោមពេបូណ្ណារ៉ា ។

ធ្វើនៅទីក្រុងហាមួយ ប្រទេសក្រោមពេបូណ្ណារ៉ា ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងសំណាក់ដើមជាបាទាកំបត្រិបខុសៗនៅក្នុងក្រោមពេបូណ្ណារ៉ា ។



THIRD PROTOCOL AMENDING THE TREATY OF AMITY AND COOPERATION IN SOUTHEAST ASIA

Brunei Darussalam
The Kingdom of Cambodia
The Republic of Indonesia
The Lao People's Democratic Republic
Malaysia
The Union of Myanmar
The Republic of the Philippines
The Republic of Singapore
The Kingdom of Thailand
The Socialist Republic of Viet Nam
The Commonwealth of Australia
The People's Republic of Bangladesh
The People's Republic of China
The Democratic People's Republic of Korea
The French Republic
The Republic of India
Japan
Mongolia
New Zealand
The Islamic Republic of Pakistan
Papua New Guinea
The Republic of Korea
The Russian Federation
The Democratic Socialist Republic of Sri Lanka
The Democratic Republic of Timor-Leste
The Republic of Turkey
The United States of America

Hereinafter referred to as the High Contracting Parties:



DESIRING to ensure that there is appropriate enhancement of cooperation with all peace-loving nations both within and outside Southeast Asia, in particular, neighbouring States of the Southeast Asian region, as well as with regional organisations whose members are only sovereign States;

CONSIDERING Paragraph 5 of the preamble of the Treaty of Amity and Cooperation in Southeast Asia, done at Denpasar, Bali, on 24 February 1976 (hereinafter referred to as the Treaty of Amity) which refers to the need for cooperation with all peace-loving nations, both within and outside Southeast Asia, in the furtherance of world peace, stability and harmony;

HEREBY AGREE TO THE FOLLOWING:

ARTICLE 1

Article 18, Paragraph 3, of the Treaty of Amity shall be amended to read as follows:

"This Treaty shall be open for accession by States outside Southeast Asia and regional organisations whose members are only sovereign States subject to the consent of all the States in Southeast Asia, namely, Brunei Darussalam, the Kingdom of Cambodia, the Republic of Indonesia, the Lao People's Democratic Republic, Malaysia, the Union of Myanmar, the Republic of the Philippines, the Republic of Singapore, the Kingdom of Thailand and the Socialist Republic of Viet Nam."

ARTICLE 2

Article 14, Paragraph 2, of the Treaty of Amity shall be amended to read as follows:



"However, this article shall apply to any of the High Contracting Parties outside Southeast Asia only in cases where that High Contracting Party is directly involved in the dispute to be settled through the regional processes."

ARTICLE 3

This Protocol shall be subject to ratification and shall come into force on the date the last instrument of ratification of the High Contracting Parties is deposited.

DONE at Ha Noi, Viet Nam, on the Twenty-Third Day of July in the Year Two Thousand and Ten, in a single copy in the English language.

For Brunei Darussalam:

MOHAMED BOLKIAH
Minister of Foreign Affairs and Trade

For the Kingdom of Cambodia:

HOR NAMHONG
Deputy Prime Minister and
Minister of Foreign Affairs and International Cooperation



For the Republic of Indonesia:

DR. R.M. MARTY M. NATALEGAWA
Minister for Foreign Affairs

For the Lao People's Democratic Republic:

DR. THONGLOUN SISOULITH
Deputy Prime Minister and Minister of Foreign Affairs

For Malaysia:

DATO'S RTANIFAH AMAN
Minister of Foreign Affairs of Malaysia

For the Union of Myanmar:

NYAN WIN
Minister for Foreign Affairs



For the Republic of the Philippines:

ERLINDA F. BASILIO
Undersecretary of Foreign Affairs

For the Republic of Singapore:

GEORGE YONG-BOON YEO
Minister for Foreign Affairs

For the Kingdom of Thailand:

KASIT PIROMYA
Minister of Foreign Affairs

For the Socialist Republic of Viet Nam:

DR. PHAM GIA KHIEM
Deputy Prime Minister and Minister for Foreign Affairs



For the Commonwealth of Australia:

GILLIAN BIRD
Ambassador to ASEAN

For the People's Republic of Bangladesh:

DIPU MONI NAWAZ
Minister of Foreign Affairs

For the People's Republic of China:

YANG JIECHI
Minister of Foreign Affairs

For the Democratic People's Republic of Korea:

PAK UI-CHUN
Minister of Foreign Affairs



For the French Republic:




JEAN-FRANÇOIS GIRAULT
Ambassador Extraordinary and Plenipotentiary to Viet Nam

For the Republic of India:




PRENEET KAUR
Minister of State for External Affairs

For Japan:



KATSUYA OKADA
Minister for Foreign Affairs

For Mongolia:



ZANDANSHATAR GOMBOJAV
Minister for Foreign Affairs and Trade




For New Zealand:



MURRAY McCULLY
Minister of Foreign Affairs

For the Islamic Republic of Pakistan:




MAKHDOOM SHAH MAHMOOD QURESHI
Minister of Foreign Affairs

For Papua New Guinea:



CHRISTOPHER S. MERO
Special Envoy of the Minister for Foreign Affairs, Trade and
Immigration

For the Republic of Korea:



YU MYUNG-HWAN
Minister of Foreign Affairs and Trade



For the Russian Federation:

SERGEY LAVROV
Minister of Foreign Affairs

For the Democratic Socialist Republic of Sri Lanka:

GITANI JANA GUNAWARDENA
Deputy Minister of External Affairs

For the Democratic Republic of Timor-Leste:

ZACARIAS ALBANO DA COSTA
Minister for Foreign Affairs

For the Republic of Turkey:

AHMET DAVUTOĞLU
Minister of Foreign Affairs



For the United States of America:

Hillary Rodham Clinton
HILLARY RODHAM CLINTON
Secretary of State

